



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សុន្ទរកថាបូកសរុប

របស់បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ថ្លែងក្នុង

«កម្មវិធីបិទកិច្ចប្រជុំក្រុមការងារប្រចាំឆ្នាំនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥



- ខ្ញុំបាទសូមគោរពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ជាទីមេត្រី!

ក្រោយពីទទួលបានការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នារបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានចំណាយពេល ២ ថ្ងៃពេញ ដើម្បីពិនិត្យពិភាក្សាទៅលើរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, បទអន្តរាគមន៍របស់តំណាងគណៈកម្មាធិការកែទម្រង់ស្តីពីកម្មវិធីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, ចំណាប់អារម្មណ៍របស់ក្រសួង- ស្ថាប័នតំណាងតាមវិស័យទាំង ៥, និងរបាយការណ៍របស់ក្រុមពិភាក្សាទាំង ៤ ព្រមទាំងការបូកសរុបអំពីលទ្ធផល និងរបកគំហេញនៃកិច្ចប្រជុំរបស់ឯកឧត្តមបណ្ឌិត **សុខ សារាធុឡា** ដែលទើបបានបញ្ចប់ទៅនេះ, ខ្ញុំសូមធ្វើការសន្និដ្ឋានសរុបជារួម និងផ្តល់អនុសាសន៍សម្រាប់ការបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើងទៅមុខទៀត ដូចខាងក្រោម៖

វិច្ឆ័យៈ យើងអាចសន្និដ្ឋានបានថា ឆ្លងកាត់រយៈកាល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, យើងពិតជាមិនត្រឹមតែទទួលបាននូវសមិទ្ធផលគួរជាទីលើកទឹកចិត្តប៉ុណ្ណោះទេ តែថែមទាំង គួរជាទីមោទនៈទៀតផង។ សមិទ្ធផលដែលគួរឱ្យកត់សម្គាល់ជា រួមមានជាអាទិ៍៖

១- ការកែលម្អជាបន្តបន្ទាប់លើការប្រមូលចំណូល, ការគ្រប់គ្រងសាច់ប្រាក់ និងការអនុវត្តចំណាយ បានអនុញ្ញាតឱ្យយើងអាច៖ ជម្រះបំណុលសាច់ប្រាក់បានទាំងស្រុង, បញ្ចប់ភាពរ៉ាំរ៉ៃនៃកងខាតសាច់ប្រាក់, ទូទាត់ ចំណាយថវិកាបានទាន់ពេលវេលា, បង្កើន និងរក្សាបានអតិរេកសាច់ប្រាក់, បង្កើនចំណាយលើវិស័យអាទិភាព, ដោះស្រាយបាននូវបច័យអាក្រក់នៃវិបត្តិពីខាងក្រៅ និងគ្រោះមហន្តរាយធម្មជាតិផ្លូវគោកក្នុងមក, និងឈានទៅ តម្កើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យបានកាន់តែសមរម្យ និងមានសមធម៌។ ទាំងនេះ គឺជាលទ្ធផលនៃការធ្វើសកម្មភាពការងារជាច្រើនក្នុងការកសាងមូលដ្ឋាននៃ «**ភាពជឿទុកលើថវិកា**» ដែលយើង ពិតជាមិនអាចបញ្ឈប់ត្រឹមនេះទេ គឺត្រូវតែបន្តឈានទៅបង្កើន និងរក្សាភាពជឿទុកចិត្តលើថវិកានេះឱ្យមានចីរភាព, ទាំងនៅក្នុងការអនុវត្តក្នុងឆ្នាំ, ទាំងសម្រាប់រយៈពេលមធ្យម។ កិច្ចការស្នូលនៅក្នុងនេះ គឺការធានាលំហូរចំណូល និងចំណាយ ប្រកបដោយភាពរលូន និងមានស្ថិរភាព ព្រមទាំងធានាការគ្រប់គ្រងបំណុលត្រូវសង និងបំណុល- ត្រូវទារ ប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ យើងត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ទៅលើការពង្រឹងការព្យាករណ៍ និងការគណនាតម្រូវការចំណាយ ព្រមទាំងការពង្រឹងការរៀបចំ និងការអនុវត្តកម្មវិធីចំណូល- ចំណាយប្រចាំត្រី- មាស ឱ្យបានកាន់តែស្មុគ្រឹះថែមទៀត ដើម្បីឈានទៅធានាលំហូរចំណូល និងចំណាយប្រចាំត្រីមាស ប្រកបដោយ ភាពរលូន និងមានស្ថិរភាព នៅក្នុងឆ្នាំ។ ក្នុងស្មារតីនេះ ខ្ញុំសូមជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រប់ក្រសួង- ស្ថាប័ន ផ្តល់អាទិភាពខ្ពស់លើការងារនេះ ហើយបន្តរៀបចំផែនការ សកម្មភាពជាក់ស្តែង ដើម្បីពង្រឹង និងកែលម្អផ្នែកនេះ ទាំងនៅក្នុងក្របខ័ណ្ឌផែនការសកម្មភាពដំណាក់កាលទី ២ ថ្មី ដែលត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៥ នេះ និងទាំងក្នុងក្របខ័ណ្ឌផែនការសកម្មភាពដំណាក់កាលទី ៣ ដែលត្រូវ ចាប់ផ្តើមនៅឆ្នាំ ២០១៦ ខាងមុខ។ ការងារនេះ ក៏ផ្សារភ្ជាប់យ៉ាងស្មិតមួយផងដែរ ទៅនឹងការជំរុញអនុវត្តឱ្យបាន ជោគជ័យនូវ «**យុទ្ធសាស្ត្ររៀបចំចំណូលរយៈពេលមធ្យម ២០១៤-២០១៨**» របស់រាជរដ្ឋាភិបាល ដែលសម្តេច តេជោនាយករដ្ឋមន្ត្រីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីមិថុលមិញនេះ។

២- ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ គឺជាការងារសំខាន់ និងចាំបាច់ដែលត្រូវសម្រេចឱ្យបានជា មូលដ្ឋាន នៅដំណាច់ឆ្នាំ ២០១៥ នេះ។ កិច្ចការនេះ មានរួមបញ្ចូលនូវការបង្កើនភាពត្រឹមត្រូវ, ច្បាស់លាស់, សុក្រឹតភាព និងភាពទាន់ពេលវេលាក្នុងការកត់ត្រា និងការធ្វើរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុ ឱ្យស្របទៅ នឹងស្តង់ដារអន្តរជាតិ តាមរយៈការដាក់ឱ្យអនុវត្តមាតិកាថវិកាថ្មី, ប្លង់គណនេយ្យថ្មី, អង្គភាពថវិកា និងនីតិវិធី អនុវត្តថវិកាថ្មី ព្រមទាំងប្រព័ន្ធបចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ដែលជំហានទី ១ នៃប្រព័ន្ធនេះ នឹងត្រូវបានដាក់ឱ្យអនុវត្ត នៅក្នុងខែ កក្កដា ខាងមុខ។ ដូច្នេះ ខ្ញុំសូមស្នើឱ្យគ្រប់អង្គពាក់ព័ន្ធទាំងអស់មេត្តាយកចិត្ត ទុកដាក់ខ្ពស់ និងជំរុញការងារនេះ តាមមុខសញ្ញារៀងៗខ្លួន ដើម្បីអាចដាក់ឱ្យអនុវត្តប្រព័ន្ធនេះបានតាមការក្រោង ទុក។ បន្ថែមលើនេះ, ដោយហេតុថា ការងារនេះនឹងត្រូវបានបន្តពង្រឹង និងពង្រីកជាបណ្តើរៗទៅមុខទៀត, ទាំង

ក្នុងទិដ្ឋភាពនៃការបង្កើនភាពគ្រប់គ្រងជ្រោយនៃប្រព័ន្ធ, ទាំងក្នុងទិដ្ឋភាពនៃការពង្រីកវិសាលភាពនៃការអនុវត្តទៅតាមក្រសួង- ស្ថាប័នរដ្ឋ, ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ខ្ញុំស្នើសុំឱ្យអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រព័ន្ធបចេកវិទ្យាព័ត៌មាន, មេត្តាសហការជាមួយគ្រប់គ្នាអង្គពាក់ព័ន្ធទាំងអស់, ចាប់ផ្តើមរៀបចំក្របខ័ណ្ឌជំហានទី ២ នៃប្រព័ន្ធបចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ផ្នែកនេះ នៅក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពរួមដំណាក់កាលទី ៣ ឆ្នាំ ២០១៦-២០១៨។

៣- ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ក៏ត្រូវបានចាប់ផ្តើមជាបណ្តើរៗ នៅក្នុងដំណាក់កាលទី ២ ខ្លះហើយដែរ ទោះបីជាកិច្ចការនេះ គឺជាការងារស្នូលនៃដំណាក់កាលទី ៣ ក៏ដោយ។ ជាលទ្ធផល, ផែនការយុទ្ធសាស្ត្រថវិកា ត្រូវបានអនុវត្តនៅគ្រប់ក្រសួង- ស្ថាប័ន តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ, ថវិកាកម្មវិធី ក៏ត្រូវបានអនុវត្តសាកល្បងតាមផ្នែក នៅក្រសួងចំនួន ៨ តាំងពីឆ្នាំ ២០០៨ និងត្រូវបានពង្រឹង និងពង្រីកទៅសាកល្បងពេញលេញនៅក្នុងក្រសួងចំនួន ១០ ក្នុងឆ្នាំ ២០១៥ នេះ។ នៅឆ្នាំ ២០១៦ ខាងមុខ, យើងនឹងបន្តពង្រីកទៅអនុវត្តក្នុងក្រសួងចំនួន២៥ និងអាចតាមបណ្តារដ្ឋបាលថ្នាក់រាជធានី- ខេត្តមួយចំនួនទៀត, ហើយជាបន្តបន្ទាប់ យើងនឹងពង្រីកការអនុវត្តនេះទៅគ្រប់ក្រសួង- ស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ ២០១៨ ដើម្បីត្រៀមលក្ខណៈឈានទៅធ្វើការផ្លាស់ប្តូរប្រព័ន្ធទាំងមូល នៅឆ្នាំ ២០២០។ ដូច្នេះ ខ្ញុំសុំឱ្យអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង- ស្ថាប័នពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់ខ្ពស់លើការងារនេះ, ពិសេសលើការត្រៀមលក្ខណៈសម្បត្តិចាំបាច់សម្រាប់ពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធីជាជំហានៗនេះ ដោយត្រូវរៀបចំផែនការសកម្មភាពច្បាស់លាស់, ទាំងនៅក្នុងក្របខ័ណ្ឌផែនការសកម្មភាពដំណាក់កាលទី ២ ថ្មី និងទាំងនៅក្នុងក្របខ័ណ្ឌផែនការសកម្មភាពដំណាក់កាលទី ៣។

៤- ការកសាងសមត្ថភាពមន្ត្រី និងសមត្ថភាពស្ថាប័ន កាន់តែមានភាពចាំបាច់ និងបន្ទាន់ នៅក្នុងកិច្ចដំណើរការនៃការផ្លាស់ប្តូរប្រព័ន្ធថវិកា ដែលកំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មចាប់ពីពេលនេះទៅ។ ពិតណាស់ថាកន្លងមកយើងមានកម្មវិធីបណ្តុះបណ្តាលជាច្រើន តាមរយៈវគ្គសិក្សាខ្លីៗ ក៏ដូចជាតាមរយៈកិច្ចប្រជុំ និងសិក្ខាសាលានានា, ទាំងក្នុង និងក្រៅប្រទេស។ ក៏ប៉ុន្តែ ជាក់ស្តែង យើងនៅតែពុំទាន់ទទួលបានលទ្ធផលសមស្របតាមគោលដៅដែលយើងត្រូវការនៅឡើយ។ បញ្ហាប្រឈមធំរបស់យើង គឺស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងការប្រើប្រាស់ចំទិសដៅនូវមន្ត្រីដែលត្រូវបានបណ្តុះបណ្តាល។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់គ្នាអង្គពាក់ព័ន្ធទាំងអស់ សូមមេត្តាយកចិត្តទុកដាក់លើការបង្កើនស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល, ពិសេសសូមមេត្តាប្រើប្រាស់មន្ត្រីដែលត្រូវបានបណ្តុះបណ្តាលហើយនោះឱ្យចំទិសដៅ ដើម្បីអាចធានាឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តប្រព័ន្ធថវិកាប្រកបដោយចីរភាព។ ជាការពិត, យើងមានការឯកភាពគ្នាច្បាស់ហើយថា គណៈកម្មាធិការកែទម្រង់សំខាន់ទាំង ៣ នឹងរៀបចំវគ្គវិនិច្ឆ័យការវាយតម្លៃតម្រូវការការបណ្តុះបណ្តាលទូទាំងប្រទេស ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំផែនការកសាងសមត្ថភាពមន្ត្រី និងស្ថាប័ន សម្រាប់រយៈពេលខ្លី, មធ្យម និងវែងខាងមុខ។ ប៉ុន្តែ, ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន, ពិសេសសម្រាប់ការរៀបចំផែនការសកម្មភាពដំណាក់កាលទី ៣ ខាងមុខនេះ, ខ្ញុំស្នើសុំឱ្យគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រប់ក្រសួង- ស្ថាប័នទាំងអស់ មេត្តារៀបចំ

ផែនការសកម្មភាពបណ្តុះបណ្តាលចាំបាច់ និងបន្ទាន់របស់ខ្លួន សម្រាប់ជំរុញអនុវត្តថវិកាកម្មវិធី នៅក្នុងក្របខ័ណ្ឌ នៃការរៀបចំផែនការសកម្មភាពដំណាក់កាលទី ៣ នេះ ដោយពុំចាំបាច់រងលទ្ធផលនៃការវាយតម្លៃរួមនៅទូទាំង ប្រទេសដែលនឹងមកដល់តាមក្រោយទៀតនោះទេ។

ទីតិរៈ លទ្ធផលបឋមនៃការវាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើង ដោយប្រើក្របខ័ណ្ឌ គណនេយ្យភាពហិរញ្ញវត្ថុនៃចំណាយសាធារណៈ (Public Expenditure and Financial Accountability- PEFA- Framework) ដែលជាក្របខ័ណ្ឌស្តង់ដារអន្តរជាតិ បានបង្ហាញឱ្យឃើញពីការវិវត្តកាន់តែប្រសើរឡើងនៃ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ ជាក់ស្តែង ៤២% នៃសូចនាករ ទទួលបានពិន្ទុខ្ពស់ជាងមុន, ទោះជា សូចនាករដទៃទៀតនៅរក្សាពិន្ទុដដែលក៏ដោយ។ ពិតណាស់ថា បើទោះជាយើងមិនមើលលើពិន្ទុ PEFA នេះ ក៏ យើងអាចដឹងបានដែរថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាន និងកំពុងមានការផ្លាស់ប្តូរទៅរកភាពប្រសើរ ឡើងជាលំដាប់, ឆ្ពោះទៅរកឧត្តមានវត្តមាន និងស្តង់ដារអន្តរជាតិ, តាមរយៈការកើនឡើងនៃស័ក្តិសិទ្ធភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធ ដែលជាសមិទ្ធផលនៃការកែទម្រង់។ យ៉ាងណាក៏ដោយ, ក្របខ័ណ្ឌ PEFA នេះ គឺជាឧបករណ៍ វាស់ស្ទង់ដ៏មានប្រយោជន៍ ដែលអាចជួយប្រាប់យើងយ៉ាងច្បាស់លាស់អំពីចំណុចខ្លាំង និងចំណុចខ្សោយនៃប្រព័ន្ធ របស់យើង។ ដូច្នេះ ការវាយតម្លៃតាមក្របខ័ណ្ឌ PEFA នេះ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការរៀបចំផែនការ សកម្មភាព និងការកំណត់គោលដៅនៃការងារកែទម្រង់ជាជំហានៗរបស់យើងឱ្យបានត្រឹមត្រូវផង ព្រមទាំងសម្រាប់ ឱ្យយើងប្រៀបធៀបប្រព័ន្ធគ្រប់គ្រងថវិការបស់យើងទៅនឹងប្រព័ន្ធនៃប្រទេសផ្សេងទៀតលើពិភពលោកផង។ ដូច្នេះ ខ្ញុំស្នើសូមឱ្យគ្រប់គ្នាអង្គពាក់ព័ន្ធទាំងអស់, ពិសេស អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, មេត្តាបន្តយកចិត្តទុកដាក់ខ្ពស់លើការសម្រិតសម្រាំងការងារនេះ ដើម្បីធានា គុណភាព, សុក្រឹតភាព និងការទទួលស្គាល់ជាអន្តរជាតិ លើរបាយការណ៍វាយតម្លៃដ៏មានសារៈសំខាន់នេះ។

ទីបៈ ផ្អែកលើសមិទ្ធផល ១០ ឆ្នាំកន្លងទៅ និងលទ្ធផលបឋមនៃការវាយតម្លៃស្ថានភាពប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈកម្ពុជា, យើងពិតជាអាចឈានទៅបន្តកំណត់ទិសដៅយុទ្ធសាស្ត្រជាជំហានៗ និងជាដំណាក់- កាលៗ ដើម្បីបន្តជំរុញការអនុវត្ត សំដៅសម្រេចឱ្យបានតាមចក្ខុវិស័យនៃការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកម្ពុជា ឆ្ពោះទៅរកស្តង់ដារអន្តរជាតិនៅឆ្នាំ ២០២៥។ ដើម្បីគោលដៅនេះ និងក្នុងក្របខ័ណ្ឌនៃការរៀបចំ ផែនការសកម្មភាពរួមដំណាក់កាលទី ៣, ខ្ញុំសូមណែនាំដល់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មេត្តាចាប់ផ្តើមពិនិត្យឡើងវិញលើឯកសារ **កម្មវិធីកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ- គ្រងហិរញ្ញវត្ថុសាធារណៈ- ដំណាក់កាលទី ២** ដែលត្រូវបានបោះពុម្ព និងដាក់ឱ្យអនុវត្តនៅក្នុងខែ ធ្នូ ឆ្នាំ ២០០៨ ដើម្បីឈានទៅរៀបចំឯកសារថ្មីនៃ **កម្មវិធីកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ- ដំណាក់កាលទី ៣** ដែលនឹងត្រូវប្រកាសដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំនេះ។ ឯកសារថ្មីនេះ ត្រូវរួមមានទាំងចក្ខុវិស័យ និងយុទ្ធសាស្ត្ររយៈ- ពេលវែងសម្រាប់ ១០ ឆ្នាំ (២០១៦-២០២៥) ខាងមុខផង និងរួមបញ្ចូលនូវក្របខ័ណ្ឌ និងយុទ្ធសាស្ត្រសម្រាប់ រយៈពេលមធ្យម ៥ ឆ្នាំ (២០១៦-២០២០) ផង ព្រមទាំងផែនការសកម្មភាពរួមដំណាក់កាលទី ៣ សម្រាប់រយៈ- ពេល ៣ ឆ្នាំ (២០១៦-២០១៨) ផង។

ទីបួន: យើងត្រូវតែធានាឱ្យបានថា ដំណាក់កាលទី ២ ត្រូវតែបញ្ចប់នៅចុងឆ្នាំ ២០១៥ នេះ ហើយ ដំណាក់កាលទី ៣ ត្រូវតែចាប់ផ្តើមនៅឆ្នាំ ២០១៦ តាមការគ្រោងទុក។ ប្រការនេះ តម្រូវឱ្យយើងបន្តផ្តោតការយក- ចិត្តទុកដាក់លើការពង្រឹងភាពជឿទុកចិត្តលើថវិកា ដើម្បីធានាឱ្យបាននូវភាពរលូន, ស្ថិរភាព និងចីរភាពក្នុងការ- អនុវត្តថវិកាក្នុងឆ្នាំ ព្រមទាំងការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុជំហានទី ១។ ទន្ទឹមនឹងនេះ យើងក៏ត្រូវតែរៀបចំសម្រេចឱ្យបានទាន់ពេលវេលានូវ **«ផែនការសកម្មភាពដំណាក់កាលទី ៣»** សម្រាប់ការប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំនេះ ទោះជាមានសកម្មភាពមួយចំនួនសម្រាប់ការបន្តពង្រឹងភាព- ជឿទុកចិត្តលើថវិកា ដែលត្រូវបន្តអនុវត្តនៅដំណាក់កាលទី ៣ ក៏ដោយ។

មុននឹងបញ្ចប់, ក្នុងនាមគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ខ្ញុំសូម គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ **ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ភាស ឈន់ ឧបនាយករដ្ឋមន្ត្រី ប្រចាំការ និងជាប្រធានគណកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ** ដែលបានចំណាយពេលវេលាដ៏ មមាញឹក និងមានតម្លៃ ដើម្បីចូលរួមក្នុងកម្មវិធីនៃកិច្ចប្រជុំរបស់យើងរយៈពេលពីរថ្ងៃកន្លងទៅ, និងជាពិសេស, ចូលរួមជាកិត្តិយស និងផ្តល់ការណែនាំដល់យើងទាំងអស់គ្នា នៅក្នុងកម្មវិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំនៃកម្ម- វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលនេះ។ ខ្ញុំសូមថែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូន ចំពោះឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងបានរួមចំណែកជាធាតុចូលដ៏មានតម្លៃ ដល់កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ រយៈពេល ២ ថ្ងៃពេញរបស់យើង។

ជាទីបញ្ចប់, ខ្ញុំសូមគោរពប្រសិទ្ធពរជ័យជូន **ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ភាស ឈន់**, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ សូមបានប្រកបដោយសុខភាពល្អ, កម្លាំង- ពល់មាំមួន និងសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងគ្រប់ភារកិច្ច ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងការអភិវឌ្ឍ។

សូមអរគុណ!